

តារាងមាតិកា

បណ្ណសន្យារ៉ាប់រងសម្រាប់"គម្រោងការពារខ្លួន" ជាក្រុម	2
I. និយមន័យ	2
II. កម្មវត្ថុនៃការធានា.....	5
III. វិសាលភាពនៃការធានា.....	5
IV. អត្ថប្រយោជន៍នៃការធានា.....	6
V. ការបង់បុព្វលាភធានារ៉ាប់រង	7
VI. ករណីមិនធានា.....	8
VII. ទីតាំងភូមិសាស្ត្រនៃការធានា.....	12
VIII. អ្នកទទួលផល.....	12
IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង.....	13
X. ការបន្តកិច្ចសន្យាធានារ៉ាប់រង	14
XI. បញ្ចប់បណ្ណសន្យារ៉ាប់រង និងការបញ្ចប់ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង	15
XII. ការលុបចោលបណ្ណសន្យារ៉ាប់រង ឬការលុបចោលការធានារ៉ាប់រងរបស់អ្នកដែលត្រូវបានធានារ៉ាប់រង	16
XIII. ការទាមទារសំណង.....	16
XIV. ការរក្សាព័ត៌មានសម្ងាត់.....	18
XV. ការផ្សះផ្សាវិវាទ	19
XVI. ដែនយុត្តាធិការ.....	19
XVII. បទប្បញ្ញត្តិទូទៅ.....	19
XVIII. ខ និងលក្ខខណ្ឌផ្សេងៗទៀត	23

បណ្ណសន្យារ៉ាប់រងសម្រាប់

"គម្រោងការពារខ្លួន" ជាក្រុម

(តទៅនេះហៅថា “បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន”)

I. និយមន័យ

១. “ក្រុមហ៊ុនធានារ៉ាប់រង” សំដៅដល់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ អ៊ិនស្តឺរ៉េន ម.ក. ។

២. “អាយុ” សំដៅដល់អាយុដែលត្រូវបានគណនាដោយផ្អែកលើថ្ងៃខែឆ្នាំកំណើតដែលបានបញ្ជាក់នៅលើអត្តសញ្ញាណប័ណ្ណ ដែលត្រូវនឹងអាយុសូន្យគិតចាប់ពីថ្ងៃខែឆ្នាំកំណើត និងកើនឡើង ១ឆ្នាំ នៅពេលដែលមួយឆ្នាំបានកន្លងផុតទៅ ហើយវានឹងមិនត្រូវបានរាប់ថា ១ឆ្នាំទេប្រសិនបើឆ្នាំមិនទាន់កន្លងផុត។

៣. “ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់” សំដៅសដល់លិខិតបញ្ជាក់ ឬឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើម ដែលចេញដោយរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ។

៤. “រយៈពេលរង់ចាំ” សំដៅទៅលើរយៈពេលកំណត់ក្នុងអំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងមានអនុភាព។ ក្នុងរយៈពេលកំណត់នេះ ប្រសិនបើមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាកើតឡើង អ្នកទទួលផលនឹងមិនអាចទទួលបានសំណងធានារ៉ាប់រងឡើយ។ កម្មវត្ថុនៃការកំណត់រយៈពេលរង់ចាំនេះ គឺដើម្បីការពារចំពោះអ្នកស្នើសុំធានារ៉ាប់រងដែលបានដឹងថានឹងមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាកើតឡើង ហើយធ្វើការស្នើសុំធានារ៉ាប់រងភ្លាមៗ។

៥. “គ្រោះថ្នាក់ជាយថាហេតុ” មានន័យថាហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងណាមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ដែលជាមូលហេតុតែមួយគត់ដែលបង្កឱ្យមានរបួសរាងកាយ។ របួសរាងកាយដែលផ្នែកខ្លះ ឬទាំងស្រុងនៃរបួសនោះបណ្តាលមកពីជំងឺ ឬការឆ្លងមេរោគបាក់តេរី ឬវីរុស មិនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ជាយថាហេតុឡើយ។

៦. “ការងារដែលមានហានិភ័យខ្ពស់” សំដៅទៅលើកម្មករកាប់ព្រៃ អ្នកការពារភ្លើងឆេះព្រៃ អ្នកបង្កាត់ពូជសត្វចតុប្បជាន អ្នកបង្កាត់សត្វមានពិស អ្នកនេសាទនៅសមុទ្រ កម្មកររុករករ៉ែថ្ម ឬកម្មកររុករករ៉ែខ្សាច់ កម្មករធ្វើការក្នុងវិស័យរ៉ែ កម្មករប្រេងទាំងអស់នៅសមុទ្រ អ្នកមុជទឹក អ្នកបើកបររ៉ឺម៉កដោយប្រើម៉ាស៊ីននិងកម្មករធ្វើការតាមកន្លែង ក្រុមជួយសង្គ្រោះ អ្នកបើកឧទ្ធស្ឋានចក្រ កម្មករប្រឆាំងដែកថែប (កម្មករបង្ហាប់) កម្មករធ្វើរន្ទា អ្នកតំឡើងជញ្ជាំងកញ្ចក់មានរ៉ាំងនន សេវាបោសជូតសម្អាតផ្នែកខាងក្រៅនៃអគារខ្ពស់ៗ កម្មករសាងសង់ផ្លូវរូងក្រោមដី កម្មករសាងសង់ស្ពាន កម្មករសាងសង់គម្រោងទំនប់ធំ កម្ម

ករណីកណ្តាល បុគ្គលិកផ្នែកបំផ្ទុះ កម្មករផលិតប្រេងរ៉ាវ និងឧស្ម័ន ដូចជាឧស្ម័នធម្មជាតិ ធ្លាក់ចុះទៅឧស្ម័ន កម្មករកែច្នៃគ្រឿងផ្ទុះ កាំជ្រួច និងជាតិផ្ទុះ កម្មករផលិតអាស៊ីត និងបាសខ្លាំង កម្មករកែច្នៃផលិតផល មានជាតិពុល កម្មកររុះរើនាវា អ្នកឆ្លើយឆ្លងក្នុងសង្គ្រាម អ្នកតំឡើងផ្ទាំងប៉ាណូពាណិជ្ជកម្មឬកម្មករសាងសង់នៅលើអាគារខ្ពស់ៗ អ្នកសម្លេងជំនួស អ្នកសម្លេងលើអាកាស អ្នកតំឡើង អ្នកជួសជុលគ្រឿងបរិក្ខារអគ្គិសនីដែលមានតង់ស្យុងខ្ពស់ បុគ្គលិកទទួលបន្ទុកបោះចោលកាកសំណល់គ្រោះថ្នាក់មានជាតិពុល និងវិទ្យុសកម្ម បុគ្គលដែលគ្មានការងាររយៈពេលវែង ប៉ូលីសផ្នែកអនុវត្តច្បាប់គ្រឿងញៀន ប៉ូលីសផ្នែកការពារកុម្មារ ប៉ូលីសពិសេស អ្នកសង្គ្រោះបន្ទាន់ កងទ័ពពិសេស កងទ័ពអាកាស កងទ័ពនាវា និងថ្មើរជើង អ្នកលេងកីឡាជិះស្ព័រ អ្នកប្រដាល់ឬកីឡាករប្រដាល់។ល។

៧. “គ្រឿងញៀន” សំដៅលើថ្នាំអាភៀន ហ្វេរ៉ូអ៊ីន មេតាហ្វេតាមីន ថ្នាំម៉ុនហ្វីន ថ្នាំញៀនកូកាអ៊ីនតីទីន (K powder) ដែលកំណត់ដោយអង្គការសហប្រជាជាតិ និងគ្រឿងញៀន និងគ្រឿងញៀនផ្សេងទៀតដែលត្រូវបានហាមឃាត់ លើកលែងតែថ្នាំពេទ្យដែលមានសមាសធាតុគ្រឿងញៀន ប៉ុន្តែត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត និងត្រូវបានប្រើប្រាស់តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតសម្រាប់ការព្យាបាលជំងឺ។

៨. “ការបើកបរក្នុងស្ថានភាពស្រវឹង” សំដៅទៅលើព្រឹត្តិការណ៍ដែលអ្នកបើកបរត្រូវបានធ្វើតេស្ត ឬផ្ទៀងផ្ទាត់កម្រិតជាតិអាល់កុល ដែលអាចផ្ទុកបរិមាណចំនួន មួយរយមីលីលីត្រ ដែលមាននៅក្នុងឈាមរបស់បុគ្គលនោះ ដែលកម្រិតជាតិអាល់កុលនោះអាចឈានដល់ ឬលើសពីកម្រិតដែលកំណត់ដោយច្បាប់ ឬរដ្ឋាភិបាល។

៩. “ការបើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ” គឺសំដៅទៅលើស្ថានភាពណាមួយខាងក្រោម៖

- (១) មិនទទួលបានសិទ្ធិបើកបរ
- (២) បើកបររថយន្តដែលមិនត្រូវគ្នានឹងបណ្ណបើកបរ
- (៣) មានអាជ្ញាបណ្ណបើកបរមិនមានគុណវុឌ្ឍន៍
- (៤) មានអាជ្ញាបណ្ណរៀនសូត្រនិងរៀនបើកឡានដោយគ្មានការណែនាំពីអ្នកបង្រៀនបើកបរ ឬមិនអនុវត្តតាមពេលកំណត់ និងរៀនតាមផ្លូវបើកបរ។

១០. “ការបើកបរយានយន្តដោយគ្មានការចុះបញ្ជីត្រឹមត្រូវ” សំដៅទៅលើស្ថានភាពណាមួយខាងក្រោម៖

- (១) យានយន្តដែលត្រូវបានលុបចោលស្របតាមច្បាប់
- (២) មិនទាន់ទទួលបាន ឬឆ្គងកាត់ការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពលើយានយន្តជាទៀងទាត់។

១១. “យានយន្ត” សំដៅទៅលើយានយន្តដែលដំណើរការដោយម៉ាស៊ីន និងផ្តល់ការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងទំនិញ ព្រមទាំងការងារវិស្វកម្មណាមួយ។

១២. “ការជ្រមុជទឹក” សំដៅលើសកម្មភាពក្រោមទឹកនៅក្នុងទន្លេ បឹង សមុទ្រ អាងស្តុកទឹក ប្រឡាយ និង តំបន់ទឹកផ្សេងៗទៀតដោយប្រើឧបករណ៍ជំនួយដកដង្ហើម។

១៣. “ការឡើងភ្នំ” សំដៅលើសកម្មភាពនៃការឡើងភ្នំច្រាំងថ្ម ការសាងសង់ភ្នំ ច្រាំងថ្មចោទដែលមនុស្ស បង្កើត ជ្រោះទឹកកក និងភ្នំទឹកកក។

១៤. “ការផ្សងព្រេង” សំដៅទៅលើការដាក់ខ្លួនដោយចេតនាទៅក្នុងកាលៈទេសៈណាមួយដោយដឹងថា វាអាចបង្កឱ្យមានហានិភ័យដល់បាត់បង់ជីវិត ឬរងរបួសនៅក្រោមលក្ខខណ្ឌធម្មជាតិជាក់លាក់។ ឧទាហរណ៍៖ ការបណ្តែតខ្លួនតាមដងទន្លេ ការឡើងភ្នំ ការដើរតាមវាលខ្សាច់ ឬព្រៃស្រោងដែលមិនអាច ចូលទៅដល់បាន។

១៥. “ការសម្តែងបច្ចេកទេសពិសេស” គឺសំដៅទៅលើការសម្តែងនៃការជិះសេះ ការលេងសៀក ការប ង្វិកសត្វ និងសកម្មភាពផ្សេងៗទៀត។

១៦. “ជំងឺសតិអារម្មណ៍ និងអាកប្បកិរិយាមិនប្រក្រតី” ផ្អែកលើ “ចំណាត់ថ្នាក់ស្ថិតិអន្តរជាតិនៃជំងឺ និង បញ្ហាសុខភាពដែលពាក់ព័ន្ធ (ICD-10)” ចេញដោយអង្គការសុខភាពពិភពលោក។

១៧. “សង្គ្រាម” សំដៅទៅលើការតស៊ូប្រដាប់អាវុធរវាងរដ្ឋ និងរដ្ឋ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋឬក្រុម នយោបាយ និងក្រុមនយោបាយ សម្រាប់គោលបំណងនយោបាយ និងសេដ្ឋកិច្ច ដោយផ្អែកលើសេចក្តី ប្រកាសរបស់រដ្ឋាភិបាល។

១៨. “ការប៉ះទង្គិចផ្នែកយោធា” សំដៅលើការប្រឈមមុខប្រដាប់អាវុធដាក់គ្នារវាងរដ្ឋ និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងវិសាលភាពជាក់លាក់ និងដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

១៩. “ការបះបោរ” សំដៅលើការរំខានប្រដាប់អាវុធ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមដោយ ផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

២០. “អ្នកត្រូវបានធានារ៉ាប់រង” សំដៅទៅលើម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលដែលឈ្មោះ និងព័ត៌មាន ផ្ទាល់ខ្លួនត្រូវបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

២១. “ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើបណ្ណ សន្យារ៉ាប់រងនេះ។

២២. “ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” ឬ “ពិការភាព” មានន័យថាអ្នកត្រូវបានធានារ៉ាប់រងរង គ្រោះដោយការបាត់បង់ទាំងស្រុង និងដែលមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ

- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ភ្នែកម្ខាង និងជើងម្ខាង។

តាមរយៈនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវ៖

- (ក) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់គ្រាប់ភ្នែក ឬពិការភ្នែកទាំងស្រុង
- (ខ) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកដៃឡើងទៅ និង
- (គ) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកជើងឡើងទៅ។

ក្នុងករណីបាត់បង់ដៃ ឬជើង ឬភ្នែកទាំងស្រុង លិខិតបញ្ជាក់អំពីការបាត់បង់នេះអាចត្រូវបានធ្វើឡើងនៅពេលណាក៏បានក្នុងអំឡុងរយៈពេលនៃការធានារ៉ាប់រង និងនាពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។ តាមរយៈនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ក៏មានន័យថាជាការបាត់បង់នូវមុខងារប្រើប្រាស់របស់ដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរនោះដែរ ប្រសិនបើមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យដែលបានចុះបញ្ជីយ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្តថាការបាត់បង់នោះកើតឡើងបន្ទាប់ពីថ្ងៃកំណើតឆ្នាំទី ១៨ (ដប់ប្រាំបី) របស់អ្នកត្រូវបានធានារ៉ាប់រង ហើយដែលស្ថានភាពពិការនេះមានរយៈពេលយ៉ាងហោចណាស់ ៦ (ប្រាំមួយ) ខែ។

២៣. “យើង” “យើងខ្ញុំ” “របស់យើងខ្ញុំ” ឬ “ក្រុមហ៊ុន” សំដៅដល់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ័រ អ៊ិនស្ត្រូម៉ង់ ម.ក។

២៤. “អ្នក” ឬ “របស់អ្នក” សំដៅដល់ម្ចាស់បណ្ណសន្យារ៉ាប់រងដូចបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

នៅពេលណាដែលបរិបទតម្រូវ វាក្យស័ព្ទមានភេទប្រុស ត្រូវអនុវត្តចំពោះវាក្យស័ព្ទភេទស្រីផងដែរ ហើយវាក្យស័ព្ទជាឯករចនៈ ត្រូវរាប់បញ្ចូលទាំងវាក្យស័ព្ទជាពហុវចនៈដែរ។

II. កម្មវត្ថុនៃការធានា

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង ។

III. វិសាលភាពនៃការធានា

ក្នុងរយៈពេលធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ការធានាដូចខាងក្រោម៖

- ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ដោយសារជំងឺក្រោយពេលដែលរយៈពេលរង់ចាំដល់កាលកំណត់ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងធានារ៉ាប់រងដោយមូលហេតុមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ ដោយអនុលោមតាម “តារាងសមាមាត្រ

រវាងបុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង” ដូចមានចែងក្នុងប្រការ ៥ ចំណុច៥ “អត្រាបុព្វលាភធានារ៉ាប់រង” នៃកិច្ចសន្យាធានារ៉ាប់រងនេះ ហើយកិច្ចសន្យានេះនឹងត្រូវបញ្ចប់។

រយៈពេលរង់ចាំដែលបានរៀបរាប់ខាងលើ គឺកំណត់សរុបរយៈពេល ៩០ថ្ងៃ ដែលត្រូវអនុវត្តចំពោះអ្នកត្រូវបានធានារ៉ាប់រងទាំងអស់ រួមទាំងអ្នកត្រូវបានធានារ៉ាប់រងដែលបន្ថែមនៅក្នុងកិច្ចសន្យានេះ ។

ក្នុងករណីអ្នកស្នើសុំធានារ៉ាប់រងធ្វើការស្នើសុំបន្តធានារ៉ាប់រងបានទាន់ពេលវេលា ក្រោយពេលដែលកិច្ចសន្យានេះដល់កាលកំណត់ ហើយរយៈពេលធានារ៉ាប់រងត្រូវបានបន្តដោយមិនត្រូវបានកាត់ផ្ដាច់ឬកាត់ផ្ដាច់មិនលើសពីរយៈពេល ១៥ថ្ងៃ ក្រុមហ៊ុននឹងមិនកំណត់រយៈពេលរង់ចាំទៀតឡើយ ។ ប៉ុន្តែចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលបន្ថែមថ្មី គឺនៅតែកំណត់រយៈពេលរង់ចាំដដែល។ រយៈពេលរង់ចាំគិតចាប់ពីថ្ងៃដែលកិច្ចសន្យានេះមានអានុភាព ឬថ្ងៃដែលការធានារបស់អ្នកត្រូវបានធានារ៉ាប់រងដែលបន្ថែមថ្មីចាប់ផ្ដើមមានសុពលភាព។

២. ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុក្នុងរយៈពេល ១៨០ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងធានារ៉ាប់រង ដោយអនុលោមតាម “តារាងសមាមាត្ររវាងបុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង” ដូចមានចែងក្នុងប្រការ ៥ ចំណុច៥ “អត្រាបុព្វលាភធានារ៉ាប់រង” នៃកិច្ចសន្យាធានារ៉ាប់រងនេះ ហើយវិសាលភាពនៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រងរូបនោះក្នុងកិច្ចសន្យានេះនឹងត្រូវបញ្ចប់។

IV. អត្ថប្រយោជន៍នៃការធានា

ក្នុងរយៈពេលធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងធានាទៅតាមការព្រមព្រៀងដូចខាងក្រោម៖

១. សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ ក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះកំពុងមានសុពលភាព យើងខ្ញុំនឹងផ្តល់សំណងជូនអ្នកឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលបានជំនួសចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង ដូចមានចែងក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយដកបំណុលនានានៃបណ្ណសន្យារ៉ាប់រងនេះ។ បន្ទាប់មកការធានារ៉ាប់រងសម្រាប់អ្នកត្រូវបានធានារ៉ាប់រងរូបនោះ ស្របតាមបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់។

២. សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
 ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាល
 មកពីគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះកំពុងមានសុពលភាព យើង
 ខ្ញុំនឹងផ្តល់សំណងជូនអ្នក ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលនូវចំនួនទឹកប្រាក់ត្រូវបានធានា
 រ៉ាប់រង ដូចបានចែងក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជា
 ក្រុម នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
 ដោយដកបំណុលនានានៃបណ្ណសន្យារ៉ាប់រងនេះ។ បន្ទាប់មកការធានារ៉ាប់រងសម្រាប់អ្នកត្រូវបានធានា
 រ៉ាប់រងរូបនោះ ស្របតាមបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់។ នៅពេលផ្តល់ប្រាក់សំណងធានារ៉ាប់រង
 ណាមួយនៃអត្ថប្រយោជន៍ខាងលើ ប្រាក់ជំពាក់ណាមួយស្របតាមបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវដក
 ចេញពីចំនួនទឹកប្រាក់ដែលត្រូវទូទាត់ ស្របតាមបណ្ណសន្យារ៉ាប់រងនេះ។
 ខ និងលក្ខខណ្ឌទាំងនេះ ជំនួសឱ្យបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីនេះ ដែលអាចនឹងភ្ជាប់
 ជាមួយ ឬដែលអាចជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះ។

V. ការបង់បុព្វលាភធានារ៉ាប់រង

១. ការបង់ប្រាក់

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកឱ្យយើងខ្ញុំទៅតាមកាល
 បរិច្ឆេទដែលដល់កំណត់ត្រូវបង់ ឬមុនកាលបរិច្ឆេទដល់កំណត់ត្រូវបង់ តាមវិធីដែលយើងខ្ញុំកំណត់។
 លិខិតតម្កល់ប្រាក់ដែលមានសុពលភាព ឬការកាត់បុព្វលាភធានារ៉ាប់រងចេញពីគណនីដែលបង្ហាញ
 ក្នុងរបាយការណ៍គណនីរបស់អ្នកត្រូវបានចាត់ទុកថាជាភស្តុតាងនៃការបានបង់ប្រាក់រួច។

២. ការបំពាន

បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងដំបូង ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅ
 កាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។
 ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះដល់កាលកំណត់
 បណ្ណសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ។

៣. រយៈពេលអនុគ្រោះ

រយៈពេលអនុគ្រោះចំនួន ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់ នឹងត្រូវបាន
 អនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងដំបូង។ បណ្ណសន្យា
 រ៉ាប់រងនេះនឹងបន្តមានសុពលភាពអនុវត្តក្នុងអំឡុងរយៈពេលអនុគ្រោះនេះ។ ប្រសិនបើមានបុព្វលាភ

ធានារ៉ាប់រងណាមួយមិនទាន់បានបង់នៅពេលផុតរយៈពេលអនុគ្រោះ បណ្តុសន្យារ៉ាប់រងនេះនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃកាលបរិច្ឆេទផុតកំណត់នៃរយៈពេលអនុគ្រោះ លើកលែងតែម្ចាស់បណ្តុសន្យារ៉ាប់រងបានជូនដំណឹងមកយើងខ្ញុំជាលាយលក្ខណ៍អក្សរជាមុនអំពីការមិនបន្ត ទើបបណ្តុសន្យារ៉ាប់រងនេះនឹងមិនបន្តនៅកាលបរិច្ឆេទនោះ។ ម្ចាស់បណ្តុសន្យារ៉ាប់រង ត្រូវបង់បុព្វលាភធានារ៉ាប់រងមកឱ្យយើងខ្ញុំតាមសមាមាត្រ (pro-rata premium) សម្រាប់រយៈពេលដែលបណ្តុសន្យាមានសុពលភាពក្នុងរយៈពេលអនុគ្រោះ។

៤. ការកាត់កងបុព្វលាភធានារ៉ាប់រងនៅពេលមរណភាព ឬពិការភាព

បន្ទាប់ពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអ្នកត្រូវបានធានារ៉ាប់រង សមតុល្យណាមួយនៃបុព្វលាភធានារ៉ាប់រង ដែលដល់កាលកំណត់ត្រូវបង់នៅពេលចុងបញ្ចប់នៃឆ្នាំនៃបណ្តុសន្យារ៉ាប់រងដែលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះកើតឡើង ត្រូវកាត់កងចេញពីសំណងធានារ៉ាប់រងដែលត្រូវបង់ក្រោមបណ្តុសន្យារ៉ាប់រងនេះ។

៥. អត្រាបុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រងក្នុងកិច្ចសន្យានេះ សមាមាត្រទៅនឹងតារាងខាងក្រោម ក្នុងនោះបែងចែកជាគម្រោង A B និង C ដោយអ្នកស្នើសុំធានារ៉ាប់រងអាចធ្វើការជ្រើសរើសគម្រោងណាមួយក្នុងចំណោមនោះ ហើយនឹងមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

តារាងសមាមាត្ររវាងបុព្វលាភធានារ៉ាប់រង និងអតិបរមានៃសំណងធានារ៉ាប់រង

រូបិយបណ្ណ : ដុល្លារសហរដ្ឋអាមេរិក

គម្រោង	បុព្វលាភធានារ៉ាប់រង	អតិបរមានៃសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជំងឺ	អតិបរមានៃសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយ គ្រោះថ្នាក់ជាយថាហេតុ
A	18	1000	5000
B	35	2000	10000
C	68	4000	20000

បញ្ជាក់៖ វាក្យស័ព្ទ “ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” ដែលបានរៀបរាប់នៅក្នុងតារាងខាងលើនេះ ត្រូវបានឱ្យនិយមន័យនៅក្នុងប្រការ I. “និយមន័យ” ។

VI. ករណីមិនធានា

បណ្តុសន្យារ៉ាប់រងនេះមិនធានាលើ៖

១. មរណភាព

មិនមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ត្រូវបានបង្កើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយ ដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត
- (២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺ អេដស៍ និង/ឬការបំប្លែង ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរ យាន ជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូល ជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយ ផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) ជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សត្រូវ បរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើកូដកម្ម ការបះ បោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើភ័យខ្លាច។
- (៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានា រ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវ បានដឹកជញ្ជូនដោយយានយន្តធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីអ្នកត្រូវ បានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា នៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិ ការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជា មុនរបស់ក្រុមហ៊ុន។

(៦) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។

(៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្តសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- ក) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
- ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
- គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
- ឃ) វត្តមាននៃស្ថានភាពនោះអាចត្រូវបានកត់សម្គាល់ឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

(៨) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

(៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតធំត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីពនានា។

៣. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

បណ្តសន្យារ៉ាប់រងនេះមិនផ្តល់ការការពារចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោមនោះឡើយ៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) ជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើរដ្ឋកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើភ័រភ័យ។

- (៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ចូលរួមប្រព្រឹត្តអំពើហិង្សា ឬការវាយតប់គ្នានៅទីសាធារណៈ។
- (៦) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយានយន្តផ្សេងៗធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា នៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (៧) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៨) អ្នកត្រូវបានធានារ៉ាប់រងបានដឹងថាខ្លួនមានបញ្ហារាងកាយមិនប្រក្រតី មានជំងឺ ឬរូបសម្បត្តិពេលចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែអ្នកត្រូវបានធានារ៉ាប់រងមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៩) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។
- (១០) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតធំត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីពនានា។
- (១១) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។
- (១២) អារុំឥន្ទុយក្តៅអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពិស្តុនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរដែលកើតចេញពីការចំហេះនៃឥន្ទុនៈនុយក្លេអ៊ែរ និងដំណើរការនៃនុយក្លេអ៊ែរដែលទ្រទ្រង់ខ្លួនឯង ដោយការបំបែក / ការលាយបញ្ចូលគ្នា។
- (១៣) ទម្រង់ណាមួយនៃជំងឺផ្លូវចិត្ត ឬរីកលចរិត។
- (១៤) មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលមកពីរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ និងដែលកើតឡើងក្នុងអំឡុងពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ជាយថាហេតុ។
- (១៥) របួសដែលបណ្តាលមកពីសត្វល្អិតខាំ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមមូសខាំ និងឃ្មុំទឹចឡើយ។
- (១៦) ជំងឺក្លនលួន ពុលអាហារ ឬការឆ្លងមេរោគបាក់តេរី (លើកលែងតែការក្លាយរោគដោយឆ្លងមេរោគដែលកើតឡើងជាមួយ និងតាមរយៈស្នាមមុត ឬរបួសដោយចៃដន្យ) ។

- (១៧) ការស្រូបចូលដោយចេតនា ឬការធ្វេសប្រហែស ឬប្រើប្រាស់សារធាតុពុល ឧស្ម័ន ឬផ្សែងពុល។
- (១៨) ប្រព្រឹត្តិ ឬប៉ុនប៉ងវាយប្រហារ ឬឃាតកម្ម។

VII. ទីតាំងតុលាការស្រុកនៃការធានា

ការធានាលើករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជំងឺ ឬបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ គឺអនុវត្តទូទាំងពិភពលោក។

VIII. អ្នកទទួលផល

អ្នកទទួលផលពីសំណងធានារ៉ាប់រងណាមួយ លើកលែងតែសំណងមរណភាព ដែលបានព្រមព្រៀងក្រោមកិច្ចសន្យានេះ គឺជាអ្នកត្រូវបានធានារ៉ាប់រង។

នៅពេលបំពេញបែបបទស្នើសុំធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងអាចកំណត់អ្នកទទួលផលម្នាក់ ឬច្រើននាក់សម្រាប់សំណងមរណភាព។ អ្នកស្នើសុំធានារ៉ាប់រងមិនអាចកំណត់យកបុគ្គលណាម្នាក់ក្រៅពីសាច់ញាតិរបស់អ្នកត្រូវបានធានារ៉ាប់រងធ្វើជាអ្នកទទួលផលឡើយ។ នៅពេលអ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងធ្វើការផ្លាស់ប្តូរអ្នកទទួលផលនៃសំណងមរណភាព ក្នុងអំឡុងពេលធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុនជាលាយលក្ខណ៍អក្សរដើម្បីឱ្យក្រុមហ៊ុនធានារ៉ាប់រងយល់ព្រមកែប្រែលើកិច្ចសន្យាធានារ៉ាប់រង ឬលើឯកសារធានារ៉ាប់រង ឬភ្ជាប់មកជាមួយឯកសារកែប្រែកិច្ចសន្យាធានារ៉ាប់រង ។

ក្រោយពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ប្រសិនបើមានព្រឹត្តិការណ៍ណាមួយដូចខាងក្រោមកើតឡើង សំណងធានារ៉ាប់រងត្រូវក្លាយជាសន្តតិកម្មរបស់អ្នកត្រូវបានធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវអនុវត្តកាតព្វកិច្ចទូទាត់សំណង ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៖

- (១) អ្នកទទួលផលមិនត្រូវបានកំណត់ ឬមិនកំណត់ច្បាស់លាស់
- (២) អ្នកទទួលផលទទួលមរណភាពមុនអ្នកត្រូវបានធានារ៉ាប់រង ហើយគ្មានអ្នកទទួលផលផ្សេងទៀត
- (៣) អ្នកទទួលផលបាត់បង់សិទ្ធិទទួលអត្ថប្រយោជន៍ ឬបោះបង់សិទ្ធិទទួលអត្ថប្រយោជន៍នេះដោយអនុលោមតាមច្បាប់ ហើយគ្មានអ្នកទទួលផលផ្សេងទៀត។
- (៤) ប្រសិនបើអ្នកទទួលផល និងអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារគ្រោះថ្នាក់តែមួយ ហើយមិនអាចកំណត់លំដាប់នៃការទទួលមរណភាពបាន ត្រូវចាត់ទុកថាអ្នកទទួលផលទទួលមរណភាពមុនអ្នកត្រូវបានធានារ៉ាប់រង។

(៥) ក្នុងករណីឃាតកម្មដោយចេតនា ឬប៉ុនបងឃាតកម្មលើអ្នកត្រូវបានធានារ៉ាប់រងដោយអ្នកទទួលផល ឬអ្នកទទួលផលមានចេតនាបង្កឱ្យអ្នកត្រូវបានធានារ៉ាប់រងបាត់បង់ជីវិត ពិការកើតជំងឺ នោះអ្នកទទួលផលនឹងបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រង។

IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

1. ការផ្លាស់ប្តូរអ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលធានារ៉ាប់រង

ក្នុងអំឡុងពេលធានារ៉ាប់រង ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងត្រូវបន្ថែម ឬបន្ថយអ្នកត្រូវបានធានារ៉ាប់រង ដោយសារតែសមាជិកក្នុងក្រុមអ្នកត្រូវបានធានារ៉ាប់រងមានការប្រែប្រួល អ្នកស្នើសុំធានារ៉ាប់រងត្រូវបំពេញ “លិខិតស្នើសុំបន្ថែម ឬបន្ថយអ្នកត្រូវបានធានារ៉ាប់រងសម្រាប់កិច្ចសន្យាធានារ៉ាប់រងជាក្រុម” ។ ក្រុមហ៊ុនត្រូវទទួលបានការជូនដំណឹងអំពីការប្រែប្រួលអ្នកត្រូវបានធានារ៉ាប់រង ហើយបន្ទាប់ពីក្រុមហ៊ុនបានឯកភាពយល់ព្រមរួច ក្រុមហ៊ុននឹងផ្តល់នូវកិច្ចសន្យាបន្ថែម។

ប្រសិនបើចំនួនអ្នកត្រូវបានធានារ៉ាប់រងកើនឡើងក្នុងអំឡុងពេលនៃកិច្ចសន្យា រយៈពេលនៃការធានា គឺកាលបរិច្ឆេទមានសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងនៅខែនីមួយៗ ហើយការកែប្រែអ្នកត្រូវបានធានារ៉ាប់រងអាចធ្វើបានតែម្តងប៉ុណ្ណោះក្នុង ១ខែ ។ បន្ទាប់ពីស្នើសុំបន្ថែមអ្នកត្រូវបានធានារ៉ាប់រង និងការយល់ព្រមពីក្រុមហ៊ុនធានារ៉ាប់រង វិសាលភាពនៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រងដែលបានបន្ថែមនោះ ចាប់ផ្តើមពីថ្ងៃដែលអ្នកស្នើសុំធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងដែលបានព្រមព្រៀងស ។

ប្រសិនបើចំនួនអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបន្ថយ បន្ទាប់ពីការយល់ព្រមរបស់ក្រុមហ៊ុនធានារ៉ាប់រង វិសាលភាពនៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រងដែលបានកាត់បន្ថយនោះនឹងត្រូវបញ្ចប់គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃដែលទទួលបានពាក្យស្នើសុំបន្ថយអ្នកត្រូវបានធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ត្រឡប់នូវតម្លៃសាច់ប្រាក់ ដែលស្ថិតក្រោមឈ្មោះរបស់អ្នកត្រូវបានធានារ៉ាប់រងរូបនោះជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាង ដូចមានចែងនៅក្នុងប្រការ XI នៃកិច្ចសន្យាធានារ៉ាប់រងនេះ។

បុគ្គលណាម្នាក់ដែលមិនមានឈ្មោះនៅក្នុងបញ្ជីនៃអ្នកត្រូវបានធានារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងដែលបុព្វលាភធានារ៉ាប់រងមិនទាន់ត្រូវបានបង់ នឹងមិនអាចទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងនោះទេ ។

ក្រុមហ៊ុនមានសិទ្ធិបញ្ចប់កិច្ចសន្យាធានារ៉ាប់រង នៅពេលចំនួនអ្នកត្រូវបានធានារ៉ាប់រងមានចំនួនតិចជាង ៥ នាក់ ព្រមទាំងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាង ដូចមានចែងនៅក្នុងប្រការ XI នៃកិច្ចសន្យាធានារ៉ាប់រងនេះ។

2. ការផ្លាស់ប្តូរមុខរបរ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្តូរមុខរបររបស់ខ្លួន អ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងទៅក្រុមហ៊ុនធានារ៉ាប់រងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល១០ថ្ងៃ ពុំនោះទេ ការធានារ៉ាប់រងនឹងអស់សុពលភាព ។

បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងបានផ្លាស់ប្តូរមុខរបររបស់ខ្លួន ប្រសិនបើកម្រិតនៃហានិភ័យកើនឡើងជាក់ស្តែង ក្រុមហ៊ុនរក្សាសិទ្ធិអនុវត្តបុព្វលាភធានារ៉ាប់រងបន្ថែមភ្លាមៗលើអ្នកត្រូវបានធានារ៉ាប់រង។ ប្រសិនបើកម្រិតនៃហានិភ័យមានកម្រិតខ្ពស់ខ្លាំង ហើយលក្ខណៈការងាររបស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានផ្ទៀងផ្ទាត់ថាជាមុខរបរមួយដែលមិនអាចទទួលបានការធានារ៉ាប់រងបាន ក្រុមហ៊ុនធានារ៉ាប់រងរក្សាសិទ្ធិបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ហើយផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយផ្នែកវិញ ដោយផ្អែកតាមតារាង ដូចមានចែងនៅក្នុងប្រការ XI នៃកិច្ចសន្យាធានារ៉ាប់រងនេះ ហើយកិច្ចសន្យានេះត្រូវបញ្ចប់។

3. ការកែប្រែខ្លឹមសារផ្សេងៗនៃកិច្ចសន្យាធានារ៉ាប់រង

១. អ្នកស្នើសុំធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងអាចនឹងចរចាដើម្បីធ្វើការកែប្រែលើខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងបាន។ នៅពេលកែប្រែកិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងត្រូវតែបំពេញទម្រង់បែបបទស្នើសុំសម្រាប់ការកែប្រែកិច្ចសន្យានេះ។ ក្រោយពីបានពិនិត្យ និងអនុម័តសំណើនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ការយល់ព្រមលើកិច្ចសន្យាធានារ៉ាប់រង ឬឯកសារធានារ៉ាប់រងផ្សេងទៀត ឬភ្ជាប់នូវកិច្ចសន្យាបន្ថែម ឬចុះកិច្ចសន្យាអំពីការកែប្រែជាលាយលក្ខណ៍អក្សរជាមួយនឹងអ្នកស្នើសុំធានារ៉ាប់រង ។

២. ក្នុងករណីដែលអ្នកស្នើធានារ៉ាប់រងសុំផ្លាស់ប្តូរអាសយដ្ឋានទំនាក់ទំនង និងព័ត៌មានទំនាក់ទំនង អ្នកស្នើសុំធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រុមហ៊ុនធានារ៉ាប់រងភ្លាមៗ។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងខកខានក្នុងការជូនដំណឹង ក្រុមហ៊ុនធានារ៉ាប់រងត្រូវផ្តល់ការជូនដំណឹងពាក់ព័ន្ធទៅកាន់អ្នកស្នើសុំធានារ៉ាប់រងតាមរយៈអាសយដ្ឋានទំនាក់ទំនងព័ត៌មានចុងក្រោយបំផុត និងព័ត៌មានទំនាក់ទំនងរបស់អ្នកស្នើសុំធានារ៉ាប់រងដែលត្រូវបានស្គាល់។ ប្រសិនបើមានផលវិបាកកើតឡើង អ្នកស្នើសុំធានារ៉ាប់រងត្រូវទទួលខុសត្រូវ។

X. ការបន្តកិច្ចសន្យាធានារ៉ាប់រង

ពេលដែលរយៈពេលធានារ៉ាប់រងនៃកិច្ចសន្យានេះត្រូវបានបញ្ចប់ អ្នកស្នើសុំធានារ៉ាប់រងអាចធ្វើការស្នើសុំបន្តធានារ៉ាប់រងបាន។ អ្នកស្នើសុំធានារ៉ាប់រងត្រូវធ្វើការស្នើសុំបន្តធានារ៉ាប់រង ព្រមទាំងបង់បុព្វលាភធានារ៉ាប់រងគ្រប់ចំនួន នៅពេលកាលបរិច្ឆេទដល់កាលកំណត់នៃកិច្ចសន្យាបានមកដល់ ឬមុនពេល

កាលបរិច្ឆេទដល់កាលកំណត់នៃកិច្ចសន្យា ។ បើពុំដូច្នោះទេ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទទួលខុសត្រូវផ្តល់ការធានារ៉ាប់រង ប្រសិនបើមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាកើតឡើងនៅចន្លោះរយៈពេលនៃការធានារ៉ាប់រងដល់កាលកំណត់ និងកាលបរិច្ឆេទសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងបន្ត ។

XI. បញ្ចប់បណ្ណសន្យារ៉ាប់រង និងការបញ្ចប់ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង

ប្រសិនបើអ្នកបញ្ចប់បណ្ណសន្យារ៉ាប់រងនេះក្រោយរយៈពេលសម្រេចចិត្តបានបញ្ចប់ ឬបញ្ចប់ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រោយកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រងដោយជូនដំណឹងមកយើងខ្ញុំជាលាយលក្ខណ៍អក្សរ បុព្វលាភធានារ៉ាប់រងដូចបានចែងក្នុងតារាងខាងក្រោមនឹងត្រូវសងត្រឡប់ទៅវិញ សម្រាប់ការស្នើសុំបញ្ចប់ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានធានា÷

រូបិយបណ្ណ : ដុល្លារសហរដ្ឋអាមេរិក

ប្រចាំខែ	គម្រោង A	គម្រោង B	គម្រោង C
១	១០,៧៣	២០,៨៥	៤០,៥២
២	៩,៧៥	១៨,៩៦	៣៦,៨៣
៣	៨,៧៨	១៧,០៦	៣៣,១៥
៤	៧,៨០	១៥,១៧	២៩,៤៧
៥	៦,៨៣	១៣,២៧	២៥,៧៨
៦	៥,៨៥	១១,៣៨	២២,១០
៧	៤,៨៨	៩,៤៨	១៨,៤២
៨	៣,៩០	៧,៥៨	១៤,៧៣
៩	២,៩៣	៥,៦៩	១១,០៥
១០	១,៩៥	៣,៧៩	៧,៣៧
១១	០,៩៨	១,៩០	៣,៦៨
១២	០	០	០

បញ្ជាក់: ពាក្យ"ប្រចាំខែ" ដូចមានចែងនៅក្នុងតារាងខាងលើនេះ គឺបង្ហាញអំពីចំនួនខែដែលបានកន្លងផុតទៅនៅពេលដែលកិច្ចសន្យាត្រូវបានបញ្ចប់ដោយសារមូលហេតុណាមួយក្នុងរយៈពេលនៃការធានារ៉ាប់រង។ ប្រសិនបើមិនទាន់គ្រប់ ១ខែ ត្រូវយកចំនួន ១ខែមកគិត។ ឧទាហរណ៍: កិច្ចសន្យាធានារ៉ាប់រងមានរយៈពេល ២ខែ ១៣ថ្ងៃ នោះត្រូវយកចំនួន ៣ខែមកគិត។

XII. ការរៀបចំបណ្តុះបណ្តាលសម្រាប់អ្នកប្រឹក្សាភិបាលក្រុមហ៊ុនឯកជន

១. បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើត លើកលែងតែមានការព្រមព្រៀងផ្សេងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រងអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបាន ។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង នា/ គាត់ត្រូវបំពេញទម្រង់បែបបទស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង និងប្រគល់កិច្ចសន្យាធានារ៉ាប់រង ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់របស់អ្នកស្នើសុំធានារ៉ាប់រងផងដែរ។

កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់ នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងទទួលបានសំណើសុំបញ្ចប់កិច្ចសន្យា។ ក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនធានារ៉ាប់រងទទួលបានសំណើបញ្ចប់កិច្ចសន្យា ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាង ដូចមានចែងនៅក្នុងប្រការ XI នៃកិច្ចសន្យាធានារ៉ាប់រងនេះ។

២. អ្នកស្នើសុំធានារ៉ាប់រងមិនអាចស្នើសុំបញ្ចប់កិច្ចសន្យានេះឡើយ ប្រសិនបើកិច្ចសន្យានេះធ្លាប់កើតមាននូវការផ្តល់សំណងធានារ៉ាប់រង ឬធ្លាប់កើតហេតុការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាដូចបានចែងក្នុងកិច្ចសន្យានេះ ហើយកំពុងរង់ចាំទទួលសំណងធានារ៉ាប់រង។

XIII. ការធានាសំណង

1. ការជូនដំណឹងអំពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា

ក្រោយពេលអ្នកស្នើសុំធានារ៉ាប់រងធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលបានផលបន្ទាប់ពីបានដឹងពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាណាមួយកើតឡើង ត្រូវជូនដំណឹងឱ្យក្រុមហ៊ុនធានារ៉ាប់រងឱ្យបានទាន់ពេល ឬក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ។ ប្រសិនបើមានចេតនាមិនជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងឱ្យបានទាន់ពេល បណ្តាលឱ្យក្រុមហ៊ុនធានារ៉ាប់រងអលទ្ធភាពក្នុងការកំណត់អំពីមូលហេតុ កម្រិតខូចខាត និងលក្ខណៈឧបទ្ទវហេតុនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានកាតព្វកិច្ចទូទាត់សំណងធានារ៉ាប់រងសម្រាប់ផ្នែកណាមួយដែលខ្លួនមិនអាចកំណត់បានទេ លើកលែងតែក្រុមហ៊ុនធានារ៉ាប់រងបានដឹងពីស្ថានភាពនៃឧបទ្ទវហេតុនោះតាមរយៈមធ្យោបាយផ្សេងទៀត។

ការជូនដំណឹងអំពីការទាមទារសំណងអាចធ្វើតាមរយៈ÷

- ក. ការជូនដំណឹងដោយផ្ទាល់នៅទីស្នាក់ការក្រុមហ៊ុន
- ខ. ទំនាក់ទំនងតាមទូរស័ព្ទ
- គ. ធ្វើសារតាមប្រព័ន្ធអេឡិចត្រូនិច

ឃ. លិខិតជាលាយលក្ខណ៍អក្សរ

អ្នកស្នើសុំធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬសាច់ញាតិរបស់អ្នកត្រូវបានធានារ៉ាប់រងបន្ទាប់ពីបានដឹងពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាណាមួយកើតឡើង ត្រូវប្រមូលភស្តុតាងទុក ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាអ្នកត្រូវបានធានារ៉ាប់រងទទួលរងពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាហេតុការណ៍ ក៏ដូចជាលក្ខខណ្ឌនៃរបួស សម្រាប់ផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រង នៅពេលដែលខ្លួនទាមទារសំណងធានារ៉ាប់រង។

2. ការទាមទារ និងការទូទាត់សំណង

១. អ្នកទទួលផលក្នុងនាមជាអ្នកទាមទារសំណង ត្រូវបំពេញបែបបទស្នើសុំទាមទារសំណង និងផ្តល់ភស្តុតាងបញ្ជាក់ ព្រមទាំងឯកសារតម្រូវផ្សេងៗទៀតសម្រាប់ការទាមទារសំណង ដូចដែលមានចែងចំណុច៣ នៅក្នុងប្រការ XIII. ការទាមទារសំណង នៃកិច្ចសន្យានេះ។ អ្នកទាមទារសំណងត្រូវមានកាតព្វកិច្ចផ្តល់នូវភស្តុតាងពាក់ព័ន្ធ និងឯកសារដែលបានបញ្ជាក់ផ្សេងៗខាងលើឱ្យបានឆាប់រហ័ស។

២. នៅពេលទទួលសំណុំបែបបទស្នើសុំទាមទារសំណង និងភស្តុតាងបញ្ជាក់ ក៏ដូចជាឯកសារដូចដែលបានបញ្ជាក់នៅខាងលើនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ទៀងផ្ទាត់ក្នុងរយៈពេល ១០ថ្ងៃនៃថ្ងៃធ្វើការ ឬ២០ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ករណីស្មុគស្មាញ ហើយក្រុមហ៊ុនធានារ៉ាប់រងនឹងជូនដំណឹងទៅកាន់អ្នកទាមទារសំណងអំពីស្ថានភាពវិវត្តន៍នៃដំណើរការទាមទារសំណង។

បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់រួច ប្រសិនបើត្រូវបានបញ្ជាក់ថាត្រូវធ្វើការទូទាត់សង នោះក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សំណងក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយអ្នកទាមទារសំណងលើការទូទាត់សំណងនេះ។

បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់រួចហើយ ប្រសិនបើត្រូវបានបញ្ជាក់ថាមិនត្រូវធ្វើការទូទាត់សងទេនោះ ក្រុមហ៊ុនធានារ៉ាប់រង នឹងចេញលិខិតជូនដំណឹងមួយស្តីពីការបដិសេធក្នុងការទូទាត់សំណងធានារ៉ាប់រងទៅឱ្យអ្នកទាមទារសំណងក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការដោយមានការពន្យល់បញ្ជាក់អំពីមូលហេតុពីការបដិសេធនោះផងដែរ។

៣. រយៈពេលមានសុពលភាពសម្រាប់អ្នកទទួលផលដើម្បីទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងនេះ គឺមាន រយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកទទួលផលបានដឹង ឬគួរដឹងអំពីគ្រោះថ្នាក់នោះ។

3. ភស្តុតាង និងឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រង

(១) កិច្ចសន្យាធានារ៉ាប់រង ឬភស្តុតាងផ្សេងទៀតដែលបង្ហាញថាកិច្ចសន្យាធានារ៉ាប់រងមានអត្ថិភាព ។

- (២) ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ និងមានសុពលភាពរបស់អ្នកទាមទារសំណង ។
- (៣) ភស្តុតាង និងឯកសារដែលបង្ហាញពីអង្គហេតុ លក្ខណៈដើម និងមូលហេតុនៃគ្រោះថ្នាក់ជាយថាហេតុដែលមាន ហើយដែលនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រងដោយអ្នកទាមទារសំណង ។
- (៤) ប្រសិនបើមានអ្នកតំណាងម្នាក់ត្រូវបានតែងតាំងដើម្បីទាមទារសំណង ត្រូវផ្តល់បន្ថែមនូវលិខិតផ្ទេរសិទ្ធិនៃអ្នកតំណាង និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកតំណាង
- (៥) ភស្តុតាង និងឯកសារដូចខាងក្រោមនឹងត្រូវផ្តល់ ប្រសិនបើមានការទាមទារដើម្បីទទួលសំណងមរណភាព៖
 - ១) លិខិតបញ្ជាក់មរណភាពដែលមានប្រសិទ្ធភាពស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង
 - ២) លិខិតបញ្ជាក់មរណភាពដែលមានប្រសិទ្ធភាពស្របច្បាប់ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតដោយសារតែការបាត់ខ្លួនជាយថាហេតុ
 - ៣) លិខិតបញ្ជាក់អំពីការលុបចោលការចុះបញ្ជីក្នុងគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង
 - ៤) ប្រសិនបើសំណងត្រូវបានចាត់ទុកថាជាសន្តតិកម្មរបស់អ្នកត្រូវបានធានារ៉ាប់រង នោះត្រូវផ្តល់ភស្តុតាងដែលអាចបញ្ជាក់ថាជាអ្នកស្នងមរតកស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង
- ៥) ប្រសិនបើទាមទារសំណងពិការភាព លិខិតបញ្ជាក់ពីកម្រិតពិការភាព ឬលិខិតយថាភូតស្តីពីកម្រិតនៃពិការភាពផ្នែករាងកាយ ដែលចេញដោយស្ថាប័នវេជ្ជសាស្ត្រ ឬស្ថាប័នប្រហាក់ប្រហែលស្របច្បាប់ផ្សេងទៀត ដែលមានសិទ្ធិបញ្ជាក់ពីកម្រិតនៃពិការភាព។
- ៦) ប្រសិនបើភស្តុតាង និងឯកសារបញ្ជាក់មិនគ្រប់គ្រាន់ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ដំណឹងជូនអ្នកទទួលបានផលឱ្យផ្តល់បន្ថែមនូវភស្តុតាង និងឯកសារបញ្ជាក់ដែលពាក់ព័ន្ធ។

XIV. ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនយើងនឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីណាមួយដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

XV. ការផ្សះផ្សាវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគី វិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុន នឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

XVI. ផែនការយុត្តាធិការ

បណ្ណសន្យារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមផែនការយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

XVII. បទប្បញ្ញត្តិទូទៅ

១. បណ្ណសន្យារ៉ាប់រង

បណ្ណសន្យារ៉ាប់រងនេះត្រូវបានផ្តល់ជូនជាតម្លៃបស្ចុគ្គនឹងការបង់បុព្វលាភធានារ៉ាប់រង ដូចបាន កំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម និងអនុលោមតាម៖

- (១) ចម្លើយដែលផ្តល់ដោយអ្នក និង / ឬអ្នកត្រូវបានធានារ៉ាប់រងក្នុងពាក្យស្នើសុំ / សំណើរបស់ អ្នក ឬកម្រងសំណួរដែលបានសួរជាបន្តបន្ទាប់ដែលផ្តល់ដោយពួកយើងលើបញ្ហាណាមួយដែល ទាក់ទងនឹងសំណើរបស់អ្នក និងការលាតត្រដាងណាមួយដែលធ្វើឡើងដោយអ្នក និង / ឬអ្នក ត្រូវបានធានារ៉ាប់រងក្នុងចន្លោះពេលនៃការដាក់ពាក្យស្នើសុំ / សំណើ និងពេលវេលាដែលចុះ កិច្ចសន្យានេះ និង
- (២) របាយការណ៍វេជ្ជសាស្ត្រ និងរបាយការណ៍ផ្សេងៗទៀត និងកម្រងសំណួរផ្សេងៗ។ (ដែលរួមគ្នាត្រូវបានហៅថា “ឯកសារព័ត៌មាន”)

ហើយព័ត៌មានជាសារវន្តទាំងនេះនឹងក្លាយជាផ្នែកនៃកិច្ចសន្យាធានារ៉ាប់រងរវាងយើង និងអ្នក។ ទោះ យ៉ាងណាក៏ដោយ ក្នុងករណីមានការបកស្រាយមិនត្រឹមត្រូវតាមកិច្ចសន្យាដែលបានធ្វើឡើងពីមុន ទាក់ទងនឹងព័ត៌មានជាសារវន្តទាំងនេះ មានតែដំណោះស្រាយនៅក្នុងច្បាប់កម្ពុជាដែលពាក់ព័ន្ធប៉ុណ្ណោះ ដែលត្រូវអនុវត្ត។

បណ្ណសន្យារ៉ាប់រងរបស់អ្នក រួមមានបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងអត្ថប្រយោជន៍ធានារ៉ាប់រង បន្ថែមដែលអាចភ្ជាប់ជាមួយវា។ ផលិតផលនៃបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និង/ឬ ឈ្មោះកូដ និង/ឬឈ្មោះផលិតផល និងលេខទម្រង់នៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ប្រសិនបើមានភ្ជាប់មក ជាមួយបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបង្ហាញនៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង នៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

២. រូបិយបណ្ណ និងរបៀបបង់ប្រាក់

រាល់ទឹកប្រាក់ដែលត្រូវបង់ឱ្យយើងខ្ញុំ ឬដោយយើងខ្ញុំ ត្រូវជារូបិយបណ្ណដែលមានបង្ហាញលើ វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ឬការព្រមព្រៀងបន្តបន្ទាប់ទៀត។ រាល់ទឹកប្រាក់ដែលយើងខ្ញុំត្រូវបង់ ត្រូវធ្វើឡើងតាមរបៀបដែលកំណត់ដោយយើងខ្ញុំ។

៣. បទប្បញ្ញត្តិលើទិន្នន័យដែលតម្រូវ

(១) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវព័ត៌មានទាក់ទងនឹងអ្នកត្រូវបានធានារ៉ាប់រងអនាគត និងការបញ្ចប់ ការធានារ៉ាប់រងសម្រាប់អ្នកត្រូវបានធានារ៉ាប់រងបច្ចុប្បន្ន ដែលយើងខ្ញុំអាចតម្រូវឱ្យរៀបចំការ ធានារ៉ាប់រង។ តាមការស្នើសុំរបស់យើងខ្ញុំ ដែលមិនលើសពីមួយក្នុងមួយឆ្នាំ អ្នកត្រូវផ្តល់ជូនយើង ខ្ញុំនូវរបាយការណ៍ដែលបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើត មុខរបរ និងទិន្នន័យដទៃទៀតដែលពាក់ព័ន្ធ នឹងអ្នកត្រូវបានធានារ៉ាប់រង ដែលត្រូវបានចាត់ទុកថាមានផលប៉ះពាល់ដល់ការផ្តល់ការធានា រ៉ាប់រង និងលើការកំណត់អត្រាបុព្វលាភធានារ៉ាប់រងនាពេលអនាគត។ ទិន្នន័យ និងកំណត់ត្រា បែបនេះត្រូវផ្តល់ជូន សម្រាប់ការត្រួតពិនិត្យរបស់យើងខ្ញុំនៅពេលដែលសមហេតុផលណាមួយ។

(២) អ្នកត្រូវរក្សាទុកកំណត់ត្រាដែលទាក់ទងនឹងអ្នកត្រូវបានធានារ៉ាប់រងម្នាក់ៗ ក្រោមបណ្ណ សន្យារ៉ាប់រងនេះ ដោយបង្ហាញពីឈ្មោះ ភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើត ចំនួនទឹកប្រាក់ត្រូវបាន ធានារ៉ាប់រង កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព កាលបរិច្ឆេទនៃការបញ្ចប់បណ្ណ សន្យារ៉ាប់រង ការផ្លាស់ប្តូរនានា ការកំណត់អ្នកទទួលផល និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែល ចាំបាច់ ដើម្បីអនុវត្តតាមខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង។

(៣) កំហុសក្នុងការរក្សាទុកកំណត់ត្រា នឹងមិនធ្វើឱ្យការធានារ៉ាប់រងក្លាយជាមោឃៈនោះទេ ប៉ុន្តែ នៅពេលកំហុសក្នុងការរក្សាទុកកំណត់ត្រានេះត្រូវបានរកឃើញ ការកែសម្រួលលើបុព្វលាភធានា រ៉ាប់រង និងអត្ថប្រយោជន៍នឹងត្រូវធ្វើឡើងតាមភាពចាំបាច់។

(៤) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវរាល់ព័ត៌មាន និងភស្តុតាងដែលយើងខ្ញុំស្នើសុំដោយសមហេតុផល អំពីបញ្ហាទាំងឡាយណាដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងនេះ។ រាល់ឯកសារដែលបានប្រគល់ ជូនអ្នកដោយអ្នក ត្រូវបានធានារ៉ាប់រងណាម្នាក់ ដែលមានជាប់ទាក់ទងនឹងការធានារ៉ាប់រង និង កំណត់ត្រាផ្សេងទៀតដែលអាចមានទាក់ទងនឹងការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹង ត្រូវបង្ហាញឱ្យយើងខ្ញុំធ្វើការត្រួតពិនិត្យ នៅពេលដែលសមហេតុផលណាមួយ។

(៥) រាល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូល ឬកាន់កាប់ដែលទាក់ទងនឹងអ្នកត្រូវបាន ធានារ៉ាប់រងម្នាក់ៗ ក្រោមបណ្ណសន្យារ៉ាប់រងនេះ អាចនឹងត្រូវបានប្រើប្រាស់ និងបង្ហាញដោយ

យើងខ្ញុំចំពោះបុគ្គល ឬអង្គការដែលពាក់ព័ន្ធជាមួយយើងខ្ញុំសម្រាប់បញ្ហាដែលទាក់ទងនឹងការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង។

(៦) វាគឺជាទទួលខុសត្រូវរបស់អ្នក ក្នុងការធានាថាព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនយើងខ្ញុំត្រូវមានភាពត្រឹមត្រូវច្បាស់លាស់។ អ្នកត្រូវទទួលខុសត្រូវសងសំណង និងបន្តទទួលខុសត្រូវសងសំណងមកយើងខ្ញុំ ចំពោះរាល់ការខាតបង់ថ្លៃសេវា ការចំណាយ សកម្មភាពនានាដែលយើងខ្ញុំបានទទួលរងគ្រោះ ដែលជាលទ្ធផលនៃការបោះឆ្នោយរបស់អ្នកក្នុងការអនុវត្តតាមខ និងលក្ខខណ្ឌខាងលើ។

៤. ការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬភេទ

(១) អាយុដែលមានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម គឺជាអាយុរបស់អ្នក ត្រូវបានធានារ៉ាប់រង ដែលបានប្រកាសក្នុងពាក្យស្នើសុំរបស់អ្នក។ អាយុដែលបានលើកឡើងខាងដើម គឺជាអាយុគិតត្រឹមថ្ងៃកំណើតចុងក្រោយរបស់អ្នកត្រូវបានធានារ៉ាប់រង នៅកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង។

ក្នុងករណីមានការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬ ភេទ បុព្វលាភធានារ៉ាប់រង និង/ឬ អត្ថប្រយោជន៍ដែលត្រូវបង់នឹងត្រូវកែសម្រួលដោយយោងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង។

ក្នុងកំឡុងពេល ២ (ពីរ) ឆ្នាំដំបូងនៃបណ្ណសន្យារ៉ាប់រងនេះ ប្រសិនបើយើងរកឃើញថានៅថ្ងៃដាក់ពាក្យស្នើសុំ អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងគឺមានអាយុច្រើនជាង ឬតិចជាងអាយុដាក់ពាក្យស្នើសុំដែលបានកំណត់ យើងមានសិទ្ធិលុបចោលនូវការធានារ៉ាប់រងសម្រាប់អ្នកត្រូវបានធានារ៉ាប់រងរូបនោះ និងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រងរូបនោះជូនទៅកាន់អ្នកវិញ។

(២) ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនមានសិទ្ធិក្នុងការទទួលបានការធានារ៉ាប់រងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដ ការធានារ៉ាប់រងនេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយយើងខ្ញុំនឹងបង្វិលសងអ្នកវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់នៃអ្នកត្រូវបានធានារ៉ាប់រងនោះ។

(៣) ការបង់ជូននូវអត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានធ្វើឡើង តែក្នុងករណីអាយុ និង/ឬ ភេទរបស់អ្នកត្រូវបានធានារ៉ាប់រងផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ។ អាយុ និង/ឬ ភេទរបស់អ្នកត្រូវបានធានារ៉ាប់រងនឹងត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ ប្រសិនបើមានភស្តុតាងជាក់លាក់ប្រគល់មកឱ្យយើងខ្ញុំ។

៥. ករណីមិនអាចជំទាស់បាន

ការខកខានរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ក្នុងការប្រកាសពីចំណុចណាមួយ ឬ ការថ្លែងមិនពិតរបស់ពួកគេពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់សម្រាប់ការធានា រ៉ាប់រង (ហើយដែលមិនបានប្រកាសដោយភាគីណាផ្សេងទៀត) តែមិនមានលក្ខណៈជាការបន្ត នោះមិន អាចជាមូលហេតុនាំឱ្យក្រុមហ៊ុនចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបានទេ បន្ទាប់ពីបណ្ណសន្យា រ៉ាប់រងនេះមានសុពលភាពអស់រយៈពេល ២ ឆ្នាំ រាប់ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬកាល បរិច្ឆេទចាប់ផ្តើម ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេបង្អស់។

ការខកខានក្នុងការប្រកាស ឬ ការថ្លែងមិនពិត អាចកើតមានឡើងក្នុងទម្រង់បែបបទស្នើសុំធានារ៉ាប់រង ទម្រង់បែបបទសុំតាងពិនិត្យសុខភាព ឬ របាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬ ចម្លើយ ទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។

ប្រការនេះនឹងមិនមានប្រសិទ្ធភាពចំពោះការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬភេទឡើយ។

៦. បន្ទុក និងថ្លៃចំណាយធានាដែលកំណត់ដោយច្បាប់

បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ជូនក្រុមហ៊ុនក្រោមបណ្ណសន្យារ៉ាប់រង នេះ គឺមិនបូកបញ្ចូលពន្ធនាមួយឡើយ ហើយក្នុងករណីដែលច្បាប់តម្រូវឱ្យក្រុមហ៊ុនបង់ពន្ធលើបុព្វលាភ ធានារ៉ាប់រងដែលបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងគណនា ហើយប្រមូលពីម្ចាស់បណ្ណ សន្យារ៉ាប់រងនូវចំនួនទឹកប្រាក់ដែលបានបង់ ឬត្រូវបង់ ដោយបូកបញ្ចូលពន្ធដែលត្រូវបង់ក្រោមបណ្ណ សន្យារ៉ាប់រងនេះ។ ចំនួនដែលបានគណនាដោយក្រុមហ៊ុននេះ ត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង បន្ថែម និងដោយមិនមានការដក ឬកាត់កងពីចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្រោមបណ្ណសន្យា រ៉ាប់រងនេះនោះទេ។ ពន្ធមានន័យថា ពន្ធក្នុងពេលបច្ចុប្បន្ន ឬអនាគត ដោយផ្ទាល់ ឬដោយប្រយោល រាប់បញ្ចូលទាំងពន្ធលើទំនិញ និងសេវាកម្ម ពន្ធ អាករ បន្ទុក កម្រៃ ការដកហូត ឬការកាត់ទុក ទោះក្នុង ទម្រង់ណាមួយក៏ដោយ និងការពិន័យនានាពាក់ព័ន្ធនឹងចំណុចទាំងនេះ។

៧. សុពលភាពនៃការធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង

យោងតាមខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រងខាងក្រោម ការ ធានារ៉ាប់រងរបស់បុគ្គលដែលបានចុះឈ្មោះស្នើសុំធានារ៉ាប់រងនឹងមានសុពលភាព នៅកាលបរិច្ឆេទ ដែលបានកំណត់ដូចខាងក្រោម៖

- ក) កាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬ
- ខ) ក្នុងករណីមានអត្ថប្រយោជន៍ត្រូវបានបន្ថែមទៅលើបណ្ណសន្យារ៉ាប់រង នៅក្រោយកាលបរិច្ឆេទ ចាប់ផ្តើមសុពលភាព ត្រូវយកកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃអត្ថប្រយោជន៍នោះ ឬ

គ) កាលបរិច្ឆេទដែលបុគ្គលនោះបានបំពេញទៅតាមលក្ខខណ្ឌតម្រូវក្នុងការចុះឈ្មោះដំបូង។
សុពលភាពនៃការធានារ៉ាប់រងត្រូវតែឆ្លងកាត់ការវាយតម្លៃដោយផ្អែកទៅតាមហានិភ័យជានិច្ច។

៨. ខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព

ប្រសិនបើអ្នកចុះឈ្មោះគឺជានិយោជិត ហើយប្រសិនបើក្នុងករណីមានរបួស ឬជំងឺ អ្នកចុះឈ្មោះមិនបាន
បំពេញការងារពេញម៉ោងនៅកាលបរិច្ឆេទដែលធានារ៉ាប់រងរបស់គាត់មានសុពលភាព ដូចបានផ្តល់ជូន
ខាងលើ ការធានារ៉ាប់រងនឹងមិនមានសុពលភាពនោះទេ ពោលគឺលុះត្រាតែបុគ្គលនោះត្រឡប់មក
បំពេញការងារពេញម៉ោងវិញក្នុងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នា។

សម្រាប់គោលបំណងនៃបណ្ណសន្យារ៉ាប់រងនេះ “ការងារពេញម៉ោង” មានន័យថាការងារតាមកាលវិភាគ
ទៀងទាត់ យ៉ាងហោចណាស់សែសិប (៤០) ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងប្រកបអាជីវកម្មរបស់
និយោជក របស់គាត់ ឬទីតាំងផ្សេងទៀតដែលអាជីវកម្មនៃនិយោជករបស់គាត់តម្រូវឱ្យគាត់បំពេញ
ការងារនោះ។

XVIII. ខ និងលក្ខខណ្ឌផ្សេងៗទៀត

(១) ការបំពានច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបាននៃប្រកាណាមួយក្នុងខ និងលក្ខខណ្ឌទូទៅ
ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នឹងមិនត្រូវប៉ះពាល់ដល់ប្រសិទ្ធភាពនៃច្បាប់ ឬភាពដែលអាច
អនុវត្តបាននៃខ និងលក្ខខណ្ឌផ្សេងទៀតក្នុងបណ្ណសន្យារ៉ាប់រងនេះឡើយ។

(២) បញ្ជីឯកសារ និង/ឬ គណនីរបស់យើងខ្ញុំគឺជាភស្តុតាងចុងក្រោយអំពីស្ថានភាពគណនីរវាងគូភាគី
ក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ការបញ្ជាក់ណាមួយរបស់បុគ្គលិកយើងខ្ញុំពាក់ព័ន្ធនឹងទឹកប្រាក់ ឬការទទួល
ខុសត្រូវនាពេលបច្ចុប្បន្នដែលមិនទាន់បានបង់ ឬនៅសល់ ដែលយើងខ្ញុំបានចំណាយសម្រាប់អ្នកត្រូវ
បានធានារ៉ាប់រង ត្រូវជាប់ជាកាតព្វកិច្ច និងចាត់ទុកជាភស្តុតាងសំខាន់ និងចុងក្រោយសម្រាប់អ្នកត្រូវ
បានធានារ៉ាប់រង នៅតុលាការគ្រប់ជាន់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។

(៣) ប្រសិនបើយើងខ្ញុំពន្យារពេល ឬខកខានក្នុងការអនុវត្តសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ណាមួយ
ក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងមិនត្រូវចាត់ទុកជាការបោះបង់ចោលសិទ្ធិឡើយ។ ការអនុវត្តសិទ្ធិ ឬ
ដំណោះស្រាយផ្លូវច្បាប់តែមួយ ឬដោយផ្អែក មិនអាចរារាំងយើងខ្ញុំពីការអនុវត្តសិទ្ធិ ឬដំណោះស្រាយ
តាមផ្លូវច្បាប់ណាផ្សេងទៀតបានឡើយ។ សិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្តល់ឱ្យក្នុងបណ្ណសន្យា
រ៉ាប់រងនេះត្រូវបូកបន្ថែម និងរាប់បញ្ចូលទាំងសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្សេងទៀត (មិនថាផ្តល់
ឱ្យដោយច្បាប់ ឬផ្សេងពីនេះ)។

(៤) បណ្ណសន្យារ៉ាប់រងនេះត្រូវបន្តមានសុពលភាព និងចងក្លាបជាភាគពូកិច្ចសម្រាប់គ្រប់គោលបំណង ទាំងអស់ ទោះមានការផ្លាស់ប្តូរណាមួយដូចជាការរំលាយបញ្ចូលគ្នា ការផ្លាស់ប្តូរឈ្មោះ ការស្ថាបនាឡើង វិញ ឬផ្សេងៗនេះ ដែលអាចនឹងត្រូវបានធ្វើឡើងក្រោមការកំណត់របស់យើងខ្ញុំ។

(៥) ខ និងលក្ខខណ្ឌដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះបង្កើតបានជាខ និងលក្ខខណ្ឌទាំងមូល របស់បណ្ណសន្យារ៉ាប់រងនេះ។ មិនមានការធានារ៉ាប់រងអះអាង ឬការរាយការណ៍ផ្ទុយពីនេះពីមុនណាមួយ ធ្វើឡើងពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងនេះ ទោះដោយផ្ទាល់មាត់ ឬដោយលាយលក្ខណ៍អក្សរ ត្រូវបាន ចាត់ទុកជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។

(៦) យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែខសន្យានៃបណ្ណសន្យារ៉ាប់រងនេះ តាមវិធី និងហេតុផលសមស្រប ក្នុងករណីមានការផ្លាស់ប្តូរណាមួយក្នុងច្បាប់ ឬក្នុងគោលការណ៍នៃការប្រមូលពន្ធដែលត្រូវអនុវត្ត ចំពោះយើងខ្ញុំ ឬចំពោះបណ្ណសន្យារ៉ាប់រងនេះ។

(៧) ការពន្យល់ និងការបង្ហាញព័ត៌មានពិតតាមវិធី និងហេតុផលសមស្រប

នៅពេលបង្កើតកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវពន្យល់អ្នកស្នើសុំធានារ៉ាប់រងឱ្យ បានច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង។ ចំពោះករណីមិនធានាដែលមានចែងនៅក្នុង ខ និង លក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យាធានារ៉ាប់រង នៅពេលបង្កើតកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវ បញ្ជាក់ឱ្យបានច្បាស់លាស់នៅលើពាក្យស្នើសុំធានារ៉ាប់រង កិច្ចសន្យាធានារ៉ាប់រង ឬឯកសារធានារ៉ាប់រង ផ្សេងទៀតដើម្បីឱ្យអ្នកស្នើសុំធានារ៉ាប់រងមានការប្រុងប្រយ័ត្ន។

ក្រុមហ៊ុនធានារ៉ាប់រងអាចធ្វើការសាកសួរអំពីស្ថានភាពរបស់អ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបាន ធានារ៉ាប់រង ហើយអ្នកស្នើសុំធានារ៉ាប់រងត្រូវជូនដំណឹងឱ្យបានច្បាស់ដល់ក្រុមហ៊ុនធានារ៉ាប់រង។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងមិនបានបំពេញកាតព្វកិច្ចស្តីពីការជូនដំណឹងពិត ដូចមានចែងក្នុងកថា ខណ្ឌខាងដើម តាមរយៈការលាក់បាំង ឬកុហកដោយចេតនា ដែលជាលទ្ធផលបណ្តាលឱ្យក្រុមហ៊ុនធានា រ៉ាប់រងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេចថាតើត្រូវធានា ឬត្រូវបង្កើនអត្រាបុព្វលាភ ក្រុមហ៊ុន ធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យា រួចក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូន ទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាង ដូចមានចែងនៅក្នុងប្រការ XI នៃកិច្ចសន្យា ធានារ៉ាប់រងនេះ ហើយកិច្ចសន្យាត្រូវបញ្ចប់។

(៨) ការបាត់ខ្លួន

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបាត់ខ្លួនក្នុងអំឡុងពេលដែលកិច្ចសន្យាមានអនុភាព ហើយ ក្រោយមកត្រូវបានប្រកាសដោយតុលាការថាបានទទួលមរណភាព នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចាត់ ទុកថាអ្នកត្រូវបានធានារ៉ាប់រងនោះបានទទួលមរណភាព ហើយក្រុមហ៊ុននឹងផ្តល់សំណងធានារ៉ាប់រង

ដោយផ្អែកតាមស្ថានភាពដូចមានចែងដូចមានចែងក្នុងប្រការ ៥ ចំណុច៥ “អត្រាបុព្វលាភធានារ៉ាប់រង” នៃកិច្ចសន្យាធានារ៉ាប់រងនេះ។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងរកឃើញជាថ្មី ឬត្រូវបានបញ្ជាក់ថាមានជីវិតនៅឡើយបន្ទាប់ពី ការប្រកាសមរណភាព នោះអ្នកទទួលផល ឬអ្នកផ្សេងទៀតដែលបានទទួលអត្ថប្រយោជន៍ត្រូវប្រគល់ ប្រាក់ (ដោយគ្មានការប្រាក់) ឱ្យក្រុមហ៊ុនធានារ៉ាប់រងវិញក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីបានដឹងរឿង នេះ។

(៩) ភាសា

កិច្ចសន្យាធានារ៉ាប់រងនេះត្រូវបានប្រើប្រាស់ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ប៉ុន្តែក្នុង ករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយកភាសាខ្មែរជាគោល។